

အမိကမိကျ၊
AWIG-AWIG
၇၈၈၈၈၈၈၈၈၈၈၈၈၈
DESA ADAT ABIANTUWUNG



၇၈၈၈၈၈၈၈၈၈၈၈၈၈
DESA ABIANTUWUNG,
၈၈၈၈၈၈၈၈၈၈၈၈၈၈
KECAMATAN KEDIRI,
၈၈၈၈၈၈၈၈၈၈၈၈၈၈
KABUPATEN TABANAN
၈၈၈၈၈၈၈၈၈၈၈၈၈၈
WARSA 2021

កាត្រីសេចក្តីចំណុះក្រុងឧបត្ថម្ភក្រុមប្រឹក្សា

BANTANG AWIG-AWIG DESA ADAT ABIANTUWUNG

គណនា

Kaca

ជុំឆ្នាំទី១.....		1៧1
MURDDHA CITTA.....		1
ប្រមាណស្តីពី.....	ហោរាភូមិធានាភិ.....	1៧1
PRATHAMAS SARGAH	ARAN LAN WAWIDANGAN.....	3
ជុំឆ្នាំទី២.....	បម្រើស្រូវប្រកាសទីទំនើ.....	191
DWITIYAS SARGAH	PAMIKUKUH LAN PATITIS.....	5
ជុំឆ្នាំទី៣.....	ស្រូវទៅទៅទៅធានាភិ.....	1៤1
TRITIYAS SARGAH	SUKERTA TATA ADAT.....	6
	បញ្ជីទី១៧១ ហិរ្សិភិស្រុក.....	1៤1
	Palet 1 Indik Krama	6
	បញ្ជីទី១៧១ ហិរ្សិភិស្រុក ភិស្រុកប្រកាសទីទំនើ.....	1៧៧1
	Palet 2 Indik Prajuru, Kerta Desa lan Sabha Desa...	12
	បញ្ជីទី១៧១ ហិរ្សិភិស្រុក.....	1៧៧1
	Palet 3 Indik Kulkul.....	17
	បញ្ជីទី១៧១ ហិរ្សិភិស្រុក.....	1៧៧1
	Palet 4 Indik Paruman.....	19
	បញ្ជីទី១៧១ ហិរ្សិភិស្រុក.....	1៧៧1
	Palet 5 Indik Druwen Desa.....	22
	បញ្ជីទី១៧១ ហិរ្សិភិស្រុក.....	1៧៧1
	Palet 6 Indik Panyanggran Banjar.....	26

သင်္ဃာတေသ္မာရ်	သုန္ဒရီဂါထာဂါထာဆာဝါဏါ.....	၁၅၄၁
CATURTHAS SARGAH	SUKERTA TATA AGAMA.....	26
	ပဏ္ဍိတါ၊ ၁၇၁ ဟိန္ဒူ၏ ဂုဏ်ပညာ.....	၁၅၄၁
	Palet 1 Indik Dewa Yadnya	26
	ပဏ္ဍိတါ၊ ၁၅၁ ဟိန္ဒူ၏ ပုဂံပညာ.....	၁၅၅၁
	Palet 2 Indik Resi Yadnya.....	33
	ပဏ္ဍိတါ၊ ၁၅၁ ဟိန္ဒူ၏ ပိတုပညာ.....	၁၅၅၁
	Palet 3 Indik Pitra Yadnya	35
	ပဏ္ဍိတါ၊ ၁၃၁ ဟိန္ဒူ၏ ဓမ္မပညာ.....	၁၃၅၁
	Palet 4 Indik Manusa Yadnya.....	42
	ပဏ္ဍိတါ၊ ၁၅၁ ဟိန္ဒူ၏ ဘုရားပညာ.....	၁၃၅၁
	Palet 5 Indik Bhuta Yadnya	43
ပဏ္ဍိတေသ္မာရ်	သုန္ဒရီဂါထာဂါထာပုဂံပညာ.....	၁၃၅၁
PANCAMAS SARGAH	SUKERTA TATA PAWONGAN	45
	ပဏ္ဍိတါ၊ ၁၇၁ ဟိန္ဒူ၏ ပပိပပပပ.....	၁၃၅၁
	Palet 1 Indik Pawiwahan	45
	ပဏ္ဍိတါ၊ ၁၅၁ ဟိန္ဒူ၏ ကပိပပပ.....	၁၅၅၁
	Palet 2 Indik Nyapihan.....	50
	ပဏ္ဍိတါ၊ ၁၅၁ ဟိန္ဒူ၏ မိန္ဒူ.....	၁၅၅၁
	Palet 3 Indik Sentana.....	51
	ပဏ္ဍိတါ၊ ၁၃၁ ဟိန္ဒူ၏ ပပပပ.....	၁၅၅၁
	Palet 4 Indik Warisan	54

ឃុំស្រីព្រះ	ស្រីព្រះព្រះបាទស្រីព្រះ.....	1991
SASTHAS SARGAH	SUKERTA TATA PALEMAHAN.....	55
	បញ្ចេញស្រីព្រះស្រីព្រះស្រីព្រះស្រីព្រះ.....	1991
	Palet 1 Indik Karang, Tegal lan Carik.....	55
	បញ្ចេញស្រីព្រះស្រីព្រះស្រីព្រះស្រីព្រះ.....	1991
	Palet 2 Indik Pepayonan	57
	បញ្ចេញស្រីព្រះស្រីព្រះស្រីព្រះស្រីព្រះ.....	1991
	Palet 3 Indik Wawangunan	59
	បញ្ចេញស្រីព្រះស្រីព្រះស្រីព្រះស្រីព្រះ.....	1991
	Palet 4 Indik Wewalungan.....	60
	បញ្ចេញស្រីព្រះស្រីព្រះស្រីព្រះស្រីព្រះ.....	1991
	Palet 5 Indik Bhaya	61
ឃុំស្រីព្រះ	សិរីសោយន្តរាជ.....	1991
SAPTAMAS SARGAH	WICARA LAN PAMIDANDA.....	63
	បញ្ចេញស្រីព្រះស្រីព្រះស្រីព្រះស្រីព្រះ.....	1991
	Palet 1 Indik Wicara	63
	បញ្ចេញស្រីព្រះស្រីព្រះស្រីព្រះស្រីព្រះ.....	1991
	Palet 2 Indik Pamidanda.....	64
ឃុំស្រីព្រះ	ក្រុងស្រីព្រះស្រីព្រះស្រីព្រះស្រីព្រះ.....	1991
ASTAMAS SARGAH	NGUWAH-UWUHIN AWIG-AWIG	67
ឃុំស្រីព្រះ	សម្រាប់.....	1991
NAWAMAS SARGAH	SAMAPTA	68

ឆ្លុំបិហាភ្នំបិហាភិ	១៧៧
LEPIHAN-LEPIHAN	72
ក្រា ម៉ែត្រិកសាស្ត្រាសាស្ត្រ	១៧៧
I. TETINASAN NYASA LAN SANTI	72
ក្រា ប៊ែរម៉ែត្រិកសាស្ត្រាសាស្ត្រ	១៧៩
II. PETA WEWIDANGAN DESA ADAT	75
ក្រា ប្រតិបត្តិសាស្ត្រសាស្ត្រាសាស្ត្រ	១៧៤
III. PRAWARTAKA PANYURATAN AWIG-AWIG	76

- គ) បុរាណជំនួយនៃការងារកសិកម្ម
 na. Pawongan, inggih punika gebogan krama rawuhing warga Desa maka sami,
 បំណងការងារយុវជនកសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្ម
 pinaka bayu pramanan desane, mawinan desane prasida maolah prawreti ;
- ឃ) ប្រមាណនៃការងារកសិកម្ម
 ca. Palemahan, inggih punika : sahananing pakarangan, tegal, carik, miwah
 កម្រិតនៃការងារកសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្ម
 setra sakakuwuban Desa Adat, pinaka sthula sariran Desane.
 ហេតុអ្វីបានជាមានការងារកសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្ម
 Adung patemoning bhuwana agung ring bhuwana alit, maka larapan ngupadi
 ការងារកសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្ម
 santi jagadhita, punika sinanggeh murdaning prayojana pangriptaning awig-awig
 ហេតុអ្វីបានជាមានការងារកសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្ម
 iki, rikala paseban mami Krama Desa Adat Abiantuwung, pinaka sepat siku-siku
 ប្រមាណនៃការងារកសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្ម
 pamatut miwah pamutus, wastu kasidan prayojana mami kabeh, prasama angidep
 ប្រមាណនៃការងារកសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្មនៃសហគមន៍កសិកម្ម
 muah amagehaken linging awig-awig kadi ring sor iki.

ប្រមាណស្រី

PRATHAMAS SARGAH

ហោរាស្រីប្រមាណស្រី

ARAN LAN WAWIDANGAN DÉSA

ហោរាស្រី ១

Pawos 1

១៧៧ រាជានុវត្តន៍នៃប្រមាណស្រីប្រមាណស្រី

(1) Désa Adat puniki mawasta Désa Adat Abiantuwung.

១៧៨ ទីកន្លែងនៃប្រមាណស្រីប្រមាណស្រី

(2) Jebar kakuwub wawidangannya mawates nyatur désa :

ហា ដីដីក្រោមទឹក/ទឹកក្រហម : ដីដីក្រោមទឹកក្រហម

ha. Sisi wétan/kangin : Sisi kauh Tukad Yeh Sungi

គា ដីដីក្រោមទឹក/ទឹកក្រហម : ដីដីក្រោមទឹកក្រហម

na. Sisi kidul/kelod : Sisi Kaja Desa Adat Batan Pole
លើដីដី

Ian Kediri

ដា ដីដីក្រោមទឹក/ទឹកក្រហម : ដីដីក្រោមទឹកក្រហម

ca. Sisi kulon/kauh : Sisi Kangin Desa Kediri miwah
រាជានុវត្តន៍នៃប្រមាណស្រី

Desa Adat Banjar Anyar

ហា ដីដីក្រោមទឹក/ទឹកក្រហម : ដីដីក្រោមទឹកក្រហម

ra. Sisi lor/kaja : Sisi Kelod Desa Adat Senapahan,
ស្រុកស្រីប្រមាណស្រីប្រមាណស្រី
Suralaga, Klaci Kaja miwah Desa Adat
រាជានុវត្តន៍នៃប្រមាណស្រី

Dalem Yang Api.

១៧៩ ទីកន្លែងនៃប្រមាណស្រីប្រមាណស្រី

(3) Jebar kakuwub wawidangan sane kawengku antuk wates-wates inucap ring
ហា ដីដីក្រោមទឹកក្រហម ១០១១១១

ajeng, wenten kirang langkunghektar.

១៨០ ដីដីក្រោមទឹកក្រហមនៃប្រមាណស្រីប្រមាណស្រី

(4) Sané kamanggehang ngranjing dados kakuwub wawidangan Désa Adat Abiantuwung

បូនីនិមន្ត្រៃស្រីបូនីរាម

puniki, manut dresta, luié :

- ហ។ បូបូបន្តវាបហ្សមហាឡាវាសនិស្ត្រីបក្សមហាវត្តពេនេនាហ៊ា
- ha. Pupulan karang paumahan sane sinanggeh Palembang Désa Adat ;
- គ។ វាស្រីសន្តិបន្តវាហ៊ាហ្សាវាសន្តិស្ត្រីសាស្ត្របូនីនិមន្ត្រៃ
- na. Sétra, carik miwah tegal sane wenten ring kakuwub wawidangan
វាសនេនាហ៊ាបូនីនិមន្ត្រៃស្រីបូនីនិមន្ត្រៃស្រីបូនីរាម
Désa Adat puniki sajabaning Palembang Désa Adat, manggeh ngranjing
ហាសន្តិបនេនាវត្តពេនេនាហ៊ា

dados telajakan Désa Adat Abiantuwung.

1១។ វាសនេនាហ៊ាបូនីនិសាហ៊ាបន្តវាសនិស្ត្រីសាស្ត្រស្រីបូនីរាម

(5) Désa Adat puniki kaepah dados petang Banjar Adat, luié :

- ហ។ ពាក្រស្រីបូនីនិមន្ត្រៃ
- ha. Banjar Adat Abiantuwung
- គ។ ពាក្រស្រីបូនីនិមន្ត្រៃ
- na. Banjar Adat Pasekan
- ឃ។ ពាក្រស្រីបូនីនិមន្ត្រៃវាសន្តិបនេនាហ៊ា
- ca. Banjar Adat Koripan
- ង។ ពាក្រស្រីបូនីនិមន្ត្រៃវាសន្តិបនេនាហ៊ា
- ra. Banjar Adat Tanjung Bukak

1៤។ ឧបិពិពិហ៊ាបហ្សមន្ត្រៃស្រីបូនីនិមន្ត្រៃស្រីបូនីរាម

(6) Awig-awig, Pararem miwah sahanan Pasuaran Désa, manggeh kajejerang
ធីតាសាស្ត្របូនីនិមន្ត្រៃស្រីបូនីនិមន្ត្រៃស្រីបូនីរាម
ring jebar kakuwub wawidangan Désa Adat puniki sami, santukan sapunika
ពាក្រស្រីបូនីនិមន្ត្រៃស្រីបូនីនិមន្ត្រៃស្រីបូនីរាម

banjar nénten kawenangan ngardi awig-awig malih.

ឌីវីយ៉ាស្យា
DWITĪYAS SARGAH
 បរិស្សន្យបរិស្សន្យ
PAMIKUKUH LAN PATITIS
 បរិស្សន្យ
Pawos 2

រាជធានីភ្នំពេញ ក្រុងភ្នំពេញ ក្រុងភ្នំពេញ ក្រុងភ្នំពេញ ក្រុងភ្នំពេញ

Désa Adat Abiantuwung ngamanggehang pamikukuh, minakadi :

១៧១ បរិស្សន្យ

(1) Pancasila.

១៧២ ក្រឹត្យក្រឹត្យធានា ១៧៥៣

(2) Undang-Undang Dasar 1945.

១៧៣ ត្រីហិតា ករ៉ាណា មនុស្សធម៌ អាហ្វាមា ហិណ្ឌូ

(3) Tri Hita Karana, manut sadācara Āgama Hindu.

១៧៤ ហាសាសិមនុស្សធម៌ ហាសាសិម

(4) Hak Asasi Manusia utawi HAM.

១៧៥ ប្រកាសនៃរដ្ឋបាល ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ ប្រាសាទ

(5) Peraturan Daerah Propinsi Bali sane ngindikang Désa Adat.

បរិស្សន្យ

Pawos 3

ក្រុងភ្នំពេញ ក្រុងភ្នំពេញ ក្រុងភ្នំពេញ ក្រុងភ្នំពេញ ក្រុងភ្នំពេញ

Luir patitis Désa Adat Abiantuwung:

១៧៦ មិកុកុហិន មិវាហ ន្រាឡេង អាហ្វាមា ហិណ្ឌូ

(1) Mikukuhin miwah ngrajegang Āgama Hindu.

១៧៧ ក្រឹត្យក្រឹត្យតា ប្រាវរេត្រីនេ មាហា

(2) Nginggilang tata prawrettiné magama.

១៧៨ ក្រឹត្យក្រឹត្យតា ប្រាវរេត្រីនេ មាហា ប្រាវរេត្រីនេ មាហា ប្រាវរេត្រីនេ មាហា

(3) Ngrajegang kasukertan Désa saha pawongannya sekala lan niskala.

ព្រះវិស្ណុវង្ស

TRTĪYAS SARGAH

សូត្រទីបី

SUKERTA TATA ADAT

បញ្ញត្តិទី១

Palet 1

ហិរញ្ញវត្ថុទី១

Indik Krama

បុរាណទី១

Pawos 4

១៧១ ឧបាយកលនៃការបែងចែកដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

(1) Sahananing sang jenek mapaumahan ring wawengkon wawidangan Désa
ឧបាយកលនៃការបែងចែកដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

Adat Abiantuwung sinanggeh warga Désa.

១៧២ ប្រពៃណីនៃការប្រើប្រាស់ដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

(2) Warga Désa inucap ring ajeng, linggihnyané wénten 3 (tigang) soroh :

ហា ប្រពៃណីនៃការប្រើប្រាស់ដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

ha. Warga Désa sane maāgama Hindu tur mipil sareng nyungkemin

ឧបាយកលនៃការបែងចែកដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

Kahyangan Désa Adat Abiantuwung, sinanggeh Krama Desa

ឧបាយកលនៃការបែងចែកដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

Adat Abiantuwung.

គា ប្រពៃណីនៃការប្រើប្រាស់ដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

na. Warga Désa magama Hindu sane wantah nyarengin ring Pawongan

ដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

miwah palemahan kewanten, sinanggeh krama tamiu, sane kasulurang

ឧបាយកលនៃការបែងចែកដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

manut pararem.

សា ប្រពៃណីនៃការប្រើប្រាស់ដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

ca. Warga Désa boya maāgama Hindu sane wantah nyarengin ring

បុរាណនៃការប្រើប្រាស់ដីសម្រាប់ប្រើប្រាស់ដីសាមញ្ញ

Pawongan lan Palemahan kéwanten, sinanggeh Tamiu sane

កាសុរង្វាងមនុស្សបារមី
kasulurang manut pararem.

បុរាណសាស្ត្រ
Pawos 5

គោលការណ៍

Dasar Adat :

១៧១ មហាគម្ព័យមនុស្សបារមីសម្រាប់ប្រទេសកម្ពុជា

- (1) Sahanan Krama Désa sane sampun marabian, patut ngawit dados Krama
មហាគម្ព័យ

Desa ngarep.

១៧២ មហាគម្ព័យមនុស្សបារមីសម្រាប់ប្រទេសកម្ពុជា

- (2) Satunggil Krama, manut karendahan kulawarganya, patut keni sinalih
មហាគម្ព័យ

tunggil ayah-ayah :

ហា មហាគម្ព័យ

ha. Ayahan Ngarep.

នា មហាគម្ព័យ

na. Ayahan Balu.

នា មហាគម្ព័យ

na. Ayahan Ubuh.

១៧៣ មហាគម្ព័យមនុស្សបារមីសម្រាប់ប្រទេសកម្ពុជា

- (3) Sasengker ngawit tedun ngayah :

ហា មហាគម្ព័យមនុស្សបារមីសម្រាប់ប្រទេសកម្ពុជា

- ha. Marep ring Krama Désa sane mawit saking pawiwāhan, patut ngawit tedun
មហាគម្ព័យ

ngayah wusan pawiwahan.

នា មហាគម្ព័យមនុស្សបារមីសម្រាប់ប្រទេសកម្ពុជា

- na. Marep ring Krama Désa sane mawit saking ngarangin sane sareng
មហាគម្ព័យ

makrama Désa, kasulurang manut pararem.

១៧៤ មហាគម្ព័យមនុស្សបារមីសម្រាប់ប្រទេសកម្ពុជា

- (4) Krama Désa sane wenang nyada yan sampun kapastika, luiuré :

ហា ស្ម័គ្រច្នៃហ្វាតា

ha. Sungkan tahunan.

គា យាស្ម័គ្រច្នៃហ្វាតាប្រើប្រាស់ប្រើប្រាស់

na. Yan sampun maderbé pangentos utawi panyeledi.

គា រិស្ម័គ្រច្នៃហ្វាតា ៦០ ឆ្នាំប្រើប្រាស់ប្រើប្រាស់

ca. Risampun mayusa 60 warsa yan tan maderbé panyeledi.

191 ដំណើរការយាស្ម័គ្រច្នៃហ្វាតាប្រើប្រាស់ប្រើប្រាស់

(5) Sang saking siosan désa yan sareng tedun makrama désa ring Désa Adat
ហ្វាតាប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់
Abiantuwung, patut keni batu-batu utawi pamogpog, sane agengnyané
គាស្ម័គ្រច្នៃហ្វាតាប្រើប្រាស់

kasulurang manut pararem.

1៤1 យាស្ម័គ្រច្នៃហ្វាតា ដំណើរការយាស្ម័គ្រច្នៃហ្វាតាប្រើប្រាស់

(6) Yan wénten krama saking siosan désa sareng ngranjing makrama désa ring
ហ្វាតាប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់
Désa Adat Abiantuwung, patut kadulurin antuk ilikita sane jangkep.

បទប្បញ្ញត្តិ ១៤

Pawos 6

ប្រយោជន៍សម្រាប់ប្រើប្រាស់ប្រើប្រាស់

Wusan dados Krama Désa, luiuré :

1៧1 ដំណើរការ

(1) Sangkaning :

ហា លីណា/សេដា

ha. Lina/Séda;

គា ប៊ុនាស ឡាវា មេនាវី ម៉ាឡីស៊ី ឡាវា ឡាវា ឡាវា ឡាវា

na. Pinunas ngraga, menawi magingsir linggih saking wawengkon Désa
ឡាវា ឡាវា ឡាវា

Adat Abiantuwung;

គា កានរាយ ម៉ាលាន់តារ៉ាន់ ឡាវា ឡាវា ឡាវា ឡាវា ឡាវា ឡាវា

ca. Kanorayang malantaran piwal ring Awig-awig miwah Pararem Krama
ហ្វាតា ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់

Desa utawi tan satinut ring pituduh prajuru sajeroning indik

ក្បួនប្រកាសនៃការងារសម្រាប់សិប្បករសហគ្រាស
nyupat sikian minakadi nenten prasida ngehehin prawretti.

1២១ សិប្បករសម្រាប់សិប្បករសហគ្រាស
(2) Sang wusan dados Krama Désa tan polih pah-pahan druwén Désa,
សេចក្តីប្រកាសនៃការងារសម្រាប់សិប្បករសហគ្រាស
sajawaning pah-pahan sane mawit saking usaha tempekan miwah
ហេតុអ្វីប្រកាសនៃការងារសម្រាប់សិប្បករសហគ្រាស
tan polih pasayuban malih sajeroning ala ayu.

1២២ ទម្រង់នៃការងារសម្រាប់សិប្បករសហគ្រាស
(3) Tata titiné niténin wusan dados Krama Désa inucap ring ajeng,
ការងារសម្រាប់សិប្បករសហគ្រាស
kasulurang manut Pararem.

បទប្បញ្ញត្តិ
Pawos 7

សហគ្រាសសម្រាប់សិប្បករសហគ្រាស
Sahanan Krama Désa, patut keni tategenan utawi ayah-ayah, luiré :

1២៣ ហេតុអ្វីប្រកាសនៃការងារសម្រាប់សិប្បករសហគ្រាស
(1) Ayahan Ngarep, mapiteges paturunan, peson-peson miwah ayahan
មេធាវីសម្រាប់សិប្បករសហគ្រាស
mamungkul saking Krama Ngarep.

1២៤ ហេតុអ្វីប្រកាសនៃការងារសម្រាប់សិប្បករសហគ្រាស
(2) Ayahan Balu, luiré :
ហា ហេតុអ្វីប្រកាសនៃការងារសម្រាប់សិប្បករសហគ្រាស
ha. Balu rémban, sane pianaknyané kantun alit-alit, punika keni
ហេតុអ្វីប្រកាសនៃការងារសម្រាប់សិប្បករសហគ្រាស
ayahan balu rémban, sane kasulurang manut pararem.
នា ហេតុអ្វីប្រកាសនៃការងារសម្រាប់សិប្បករសហគ្រាស
na. Balu ngelintik, keni ayahan balu manut balunyané, yan lanang keni
ហេតុអ្វីប្រកាសនៃការងារសម្រាប់សិប្បករសហគ្រាស
ayahan lanang, yan istri keni ayahan istri.

1២៥ វិធានការងារសម្រាប់សិប្បករសហគ្រាស
(3) Ritakala ngardi wawangunan marep kabuatan Désa Adat, Kramané sajaba

តំណែងហេតុអ្វីសរុបវិហារទេ ទៅត្រូវតំណែងហេតុអ្វីសរុបវិហារទេ

keni ayahan manut kecapé ring ajeng, taler keni paturunan sakadi ring sor :

ហា បាតុនសាមាវិបាហាមនុស្សសាមាវិបាហាមនុស្ស

ha. Paturunan sama wibaga manut pararem .

តា ទានបូណិយាមនុស្សសាមាវិបាហាមនុស្ស

na. Dana Punia, manut kalascaryan sang madana punia .

131 គ្រូមាហាតាតាតាតាតាតាតាតា

(4) Krama Désa, kadadosang :

ហា មប្បក្រិយាមនុស្សសាមាវិបាហាមនុស្ស

ha. Mapuankid utawi tan tedun ngayah / parum :

1៣1 រិកាលានុវត្តនាបណ្ណយុវជនសម្រាប់មនុស្សចាស់

(1) Rikala nangun Pañca yajnya, kaluwasan masengker déwasa

តាមនុស្សសាមាវិបាហាមនុស្ស

kasulurang manut pararem;

1៣១ តំណែងទានសាមាវិបាហាមនុស្ស

(2) Keni dedauhan saking Guru Wisesa;

1៣១ កាប្យាលង្ការសម្រាប់មនុស្សចាស់

(3) Kapialang, luiré : sungkan, matepetin, kalayusekaran, lan

សាមាវិបាហាមនុស្ស

sakancan punika.

តា ទានសាមាវិបាហាមនុស្សសាមាវិបាហាមនុស្ស

na. Dados ngwakilang ring perti sentananyane, sane sampun menek daa/truna;

តា ទានសាមាវិបាហាមនុស្សសាមាវិបាហាមនុស្ស

ca. Dados ngampel utawi numbas ayahan, pradé : magenah ring dura Desa

មាសាវិបាហាមនុស្សសាមាវិបាហាមនុស្ស

malantaran ngrereh pakaryan/pangupajiwa.

ហា ទានសាមាវិបាហាមនុស្សសាមាវិបាហាមនុស្ស

ra. Dados nyeledi utawi nyuksukin Krama Ngarep yan sampun mayusa

1៣១ ទានសាមាវិបាហាមនុស្សសាមាវិបាហាមនុស្ស

20 (duangdasa) warsa utawi sampun marabian.

ບາບ 151

Pawos 8

ສາບທາງອາຍຸຍາຍຼະ

Kapatutan Krama Tamiu lan tamiu :

1771 ສາບທາງອາຍຸຍາຍຼະບາງອາຍຸຍາຍຼະກິດທາງ/ເມັດ/ເມັດອາຍຸຍາຍຼະ

(1) Krama Tamiu lan Tamiu, patut madana punia ring Désa/Banjar Adat, ຍາຍຸຍາຍຼະຍາຍຼະ

manut kalascaryan.

1772 ສາບທາງອາຍຸຍາຍຼະບາງອາຍຸຍາຍຼະບາງອາຍຸຍາຍຼະບາງອາຍຸຍາຍຼະກິດທາງ/ເມັດ/ເມັດອາຍຸຍາຍຼະ

(2) Krama Tamiu lan Tamiu patut polih pasayuban marupa pamitulung rikanjekan ສາຍຸຍາຍຼະຍາຍຼະ

katiben pancabhaya.

ບາບ 152

Pawos 9

ບາງກອນບຸກຄົນບາງກອນ

Paturunan miwah lelututan :

1771 ບາງກອນບຸກຄົນບາງກອນບາງກອນບາງກອນບາງກອນບາງກອນບາງກອນ

(1) Paturunan miwah peson-peson sajeroning ngulati kasukertan Desa/Banjar ອາຍຸຍາຍຼະຍາຍຼະ

Adat, kapitegenang ring krama Desa/Banjar Adat.

1772 ທາງອາຍຸຍາຍຼະບາງກອນບາງກອນບາງກອນບາງກອນບາງກອນບາງກອນ

(2) Desa/Banjar Adat wenang maweh lelututan ayahan miwah peson-peson ທາງອາຍຸຍາຍຼະຍາຍຼະ

ring sang inggiling linggih miwah sang kawelasarsan.

1773 ທາງອາຍຸຍາຍຼະບາງກອນບາງກອນບາງກອນບາງກອນບາງກອນບາງກອນ

(3) Sor singgih lelututan miwah bacakan sang polih luputan kaunggahang ສາຍຸຍາຍຼະຍາຍຼະ

sajeroning pararem.

1774 ສາຍຸຍາຍຼະຍາຍຼະບາງກອນບາງກອນບາງກອນບາງກອນບາງກອນ

(4) Sajawaning prajuru Desa/Banjar Adat, sane taler pastika polih ທາງອາຍຸຍາຍຼະຍາຍຼະ

lelututan, luire:

ສິນທິບາສີເຂດເກີ

Kelihan Adat

171 ປູຮຽງກຸດທ/ຕາຕູ້ບາງເກີ

(3) Prajuru Desa/Banjar patut:

ບາ ຍອ້ງາສິສຽຍຕະບູບາ

ha. Mawit saking krama ngarep;

ສາ ສາວທິຕິປູຮຽງຍາກບາສູສາວກາມາກາສູອາຍິບຍິນິບາສີ

na. Kadegang prajuru malarapan antuk paras paros utawi pamilihan
ເຈັກກາສິບາຍສູຍາກທ/ຕາຕູ້ເຂດເກີຕາຕູ້ບາງເກີ 5 ພາສາສາຍສິ

jeroning paruman krama Desa/Banjar Adat nyabran 5 warsa, sajawaning
ກຸບສູສາວກິບິສິສາສູກຸພາສູສິສາຍສູສູບາຍສູຍາຍສິຕິສູບິນິ
wénten pariindikan tios tur sang sampun puputing panumaya kengin kapilih
ຍາຍິນິ

malih;

ສາ ຍາຍສູກສູບິຍສິກິບຸກສາຍຕາສູກ/ບິນິຕິກຸກຸບາຕາຕູ້

ca. Maduluran atur piuning ring Pura Kayangan Tiga / Pelinggih Bale Banjar.

ບາບາສີ 177

Pawos 11

171 ຕັກກຸດເຂດເກີສາກກາຍສາຍສູສາຍ

(1) Bandesa Adat karombo antuk:

ບາ ບາຍສູບິສສາຍສິສູກຸດເຂດເກີ

ha. Patajuh pinaka wakil Bandesa Adat;

ສາ ບາວາກິສາຍສິບິສສາຍສູສູກເກີ

na. Panyarikan pinaka juru surat;

ສາ ບາຍຕິສິບິສສາຍຕິກຸຍາຍສູບາຍສູ

ca. Patengen pinaka pangemong druen Desa;

ກາ ສາຍິກສາຍສິບິສສາຍສູກຸຍາຍສູບາຍສູ

ra. Kasinoman pinaka juru gumancang, juru arah;

171 ສາຍກາສິກາສູກິສາຍສິສາຍສູສູບາຍສູບິສສາຍສິ

(2) Sajeroning ngenterang kasukertan kaniskala, Bandesa Adat patut

ບາບສາມໂຕສາມ

Pawos 13

ບາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ

Patias utawi olih –olihan prajuru Desa Adat, luiré:

- ທາ ບາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ
- ha. Luput reramon utawi peson-peson;
- ສາ ບາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ
- na. Polih tanding tengah;
- ສາ ບາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ
- ca. Luput ayah-ayahan sekaa
- ກາ ບາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ
- ra. Patias siosan manut pararem.

ບາບສາມໂຕສາມ

Pawos 14

1321 ບາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ

- (1) Prajuru Desa Adat, kapilih nyabran 5 warsa, ngawit saking padewasane ສາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ
- sane kaadegang prajuru Desa Adat.

1322 ບາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ

- (2) Prajuru Desa Adat sane swadharmannya sampun puputing sengker, kengin ສາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ
- kapilih malih.

1323 ບາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ

- (3) Pariindikane ngadegang prajuru Desa Adat sakaluire, kapastikayang ສາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ
- malarapan paruman Desa Adat tur kaingkupin antuk krama.

1324 ບາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ

- (4) Wusan dados prajuru Desa Adat, sangkaning: ສາບສາມໂຕສາມນິຊາບາບນິບາສປຸງກຸດທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລທະເລ
- ha. Seda/Lina

- គ។ បិទ្យន្ទ្រពមេបន្តរាគ្គបរាគ្យាវគបន្តិកា។
- na. Pinunas ngraga malantaran jalaran sane pastika;
- ឃ។ ស្វដ៍មន្តសាម្យន្យប្បទិសិក្ខិ។
- ca. Swadharmanya sampun puputing sengker;
- ង។ ភាប្យសន្តិ/ភាវុតាវាវិហារវិប្បមាវុតាវុតិហិបិបមិវិ។
- ra. Kawusanang/ kanorayang olih krama Desa duaning iwang pamargi
មនវិសិវិវេសន។

manawi nilar sesana;

- គ។ ភាប្យសន្តិវាវិហារវិប្បមាវុតាវុតិហិបិបមិវិ។
- ka. Kawusanang olih Krama Desa sangkaning nenten prasida
ក្រសានស្វដ៍មេបន្តរាគ្គិវិវេសន។

nglaksanayang swadharma langkungan ring nem (6) sasih.

១១។ ក្រុមនិវេសន៍ប្រមាណបិប្បមាវុតាវុតិហិបិបមិវិ។

- (5) Ngentosin, ngwusanang utawi nganorayang prajuru Desa Adat, patut
សម្រេចសិទ្ធិវាវិហារវិប្បមាវុតាវុតិហិបិបមិវិ។
- kamargiang sajeroning paruman krama Desa Adat tur kaingkupin antuk
បិប្បមាវុតាវុតិហិបិបមិវិ។
- pinih kedik kalih pah tiga saking gebogan Krama Desa sane patut
កមិប្បមាវុតាវុតិហិបិបមិវិ។

ngamiletin Paruman.

បញ្ជីបញ្ជី

Palet 3

ហិវិស្តរាប្បិវិ

Indik Kulkul

ហុបាសិវិវេសន

Pawos 15

១៧។ ភ្នំបាវុតាវុតិហិបិបមិវិ។

- (1) Dudonan kulkul ring Desa Adat Abiantuwung, luire:
- ហ។ ភ្នំបាវុតាវុតិហិបិបមិវិ។
- ha. Kulkul Desa magenah ring Pura Desa;

នា គ្យក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម

na. Kulkul banjar magenah ring Bale Banjar;

នា គ្យក្បូក្បូងសេកាសេកា

ca. Kulkul sekaa-sekaa.

១៧១ គ្យក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម គ្យក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម

(2) Kulkul Desa utawi Banjar Adat, kamanggehang pinaka piranti utawi sarana
មតិរក្សាវិញ្ញាណកម្ម រក្សាវិញ្ញាណកម្ម/ក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម
tengeran maka wangsit, ring wawengkon wawidangan Desa/Banjar Adat.

១៧២ ទាត់បន្ទាត់ស្របគ្នា គ្យក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម

(3) Tatepakan suaran kulkul manut dresta, tur anggah ungguh Tatepakan ipun
គ្យក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម
kaunggahang jeroning pararem.

បុរាណសាស្ត្រ

Pawos 16

១៧៣ គ្យក្បូក្បូង/ក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម គ្យក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម

(1) Kulkul Desa/ Banjar Adat, tan wenang katepak yan tan sangkaning pituduh
ប្រជុំសម្រាប់មតិរក្សាវិញ្ញាណកម្ម
prajuru, sajawaning tengeran kapancabhayan.

១៧៤ ដំណើរការគ្យក្បូក្បូង/ក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម

(2) Sang nepak kulkul Desa/ Banjar Adat, tan sangkaning pituduh prajuru
បញ្ជូនមតិរក្សាវិញ្ញាណកម្ម គ្យក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម
patut digelis atur supeksa maka buatan panepake, yan piwal sang
មតិរក្សាវិញ្ញាណកម្ម គ្យក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម
mamurug wenang katibakin danda, manut pararem.

១៧៥ គ្យក្បូក្បូងសេកាសេកា មតិរក្សាវិញ្ញាណកម្ម គ្យក្បូក្បូងសេកាសេកា

(3) Kulkul Sekaa-sekaa miwah kulkul pondokan-pondokan, tan kalugra
ក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម គ្យក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម
nyawerin utawi matehin sukat miwah Tatepakan kulkul Desa/ Banjar Adat
ប្រុងមតិរក្សាវិញ្ញាណកម្ម គ្យក្បូក្បូងក្នុងមតិរក្សាវិញ្ញាណកម្ម
Prade mamurug, sang mamurug taler wenang katibanin danda, manut
បុរាណសាស្ត្រ
Pararem.

បញ្ជី ១៣

Palet 4

ហិរ្និរាមរាមតិ

Indik Paruman

ហុហាដិ ១៧៧

Pawos 17

១៧៧ ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ

(1) Dudonan paruman ring Desa Adat Abiantuwung, luire:

ហា ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ

ha. Paruman Krama Desa, sakirangipun awarsa apisan
ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧
utawi padgatakala rehning wenten indik sane dahat mabuat sane pacang
ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧
kabawosang, sane karihinin antuk tatibak arah-arah;

ហា ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧

na. Paruman krama Banjar Adat, sakirangipun 6 (nem) sasih apisan.

ហា ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧

ca. Paruman Prajuru Adat, manut kabuatan.

ហា ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧

ra. Paruman Manggala Desa Adat utawi Kerta Desa, manut kabuatan.

ហា ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧

ka. Paruman sekaa-sekaa, kawentenang manut kabuatan.

១៧៧ ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧

(2) Pamargin paruman Desa/Banjar Adat patut nganutin dudonan:

ហា ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧

ha. Paruman wawu kengin kakawitin sasampune katedunin pinih
ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧
kedik atenga lintang adiri saking sang sane patut ngamiletin paruman
ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧
kamanggala antuk tengeran suaran kulkul, mabusana adat Bali,
ហុហាដិរាមរាមតិ ១៧៧ ហុហាដិរាមរាមតិ ១៧៧
tan kalugra makta gagawan sakaluire, karihinin antuk ngarcana

ບາບສາມ

Pawos 18

18 ສາມາດສືບທອດຄວາມສຳຄັນຂອງຄວາມສຳຄັນຂອງພວກເຮົາ

(1) Sajeroning paruman krama Desa, Bendesa Adat patut nyiarang pamargine
ກຳລັງກຳລັງບໍ່ສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

ngenterang Desa, pamekas ngeninin Indik :

1 ຍ່າງສູງກວ່າກິດຈະກຳຂອງສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

ha. Munjuk lungsuring gebogan krama saha ayah-ayahane, minakadi

ສູນກຳລັງກຳລັງບໍ່ສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

sulur artabranan druen Desa Adat.

2 ບໍ່ສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

na. Pangrencanan prajuru, ngeninin Utsahan Desane kapungkur.

19 ບາບສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

(2) Pamutus paruman krama Desa sane sinanggeh pararem, kamanggehang maka
ບໍ່ສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

Pamitegep panglaksanaan awig-awig.

ບາບສາມ

Pawos 19

18 ບາບສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

(1) Paruman prajuru Desa Adat, kawenangang wantah ngrincikang pangrencana
ຍ່າງສູງກວ່າກິດຈະກຳຂອງສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

marep ring utsahan Desane kapungkur

19 ບາບສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

(2) Paruman prajuru Desa Adat, tan kawenangang ngamedalang tategen ring

ສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

Krama Desa, saderenge kaingkupin antuk krama Desa.

20 ບາບສາມາດສືບທອດຄວາມສຳຄັນຂອງພວກເຮົາ

(3) Pamutus paruman prajuru/ kerta Desa kengin ngwetuang pasuara manut daging

ပိတုသုဒ္ဓါတပကတါၤဟူၤဖိကတၢကလဲပပုၤပုၤကပိၤပကၤပပုၤကကၤ
pituduh sang ngawa rat, utawi ngonekang pamutus sane pecak sampun dados
ပကပုၤပုၤကကၤ

Pararem Krama Desa.

ပဉ္စမါၤ၅၁

Palet 5

ဟိန္ဒိဉ္ဇူၤပကၤကၤ

Indik Druwen Desa

ပကပာမါၤ၅၀

Pawos 20

၁၇၁။ သကၤကလဲပပုၤပုၤကကၤပကၤကၤပကၤကၤပကၤကၤပကၤကၤပကၤကၤ

(1) Sane kamanggehang dados druwen Desa Adat Abiantuwung, luire:

ဟၢ။ ကဟျၢၤကၤကၤကၤကၤကၤ

ha. Kahyangan Désa luire:

၇၁။ ကဟျၢၤကၤကၤကၤကၤကၤပကၤပုၤပုၤပကၤပုၤပုၤ

1). Kahyangan Tiga : Pura Desa, Pura Puseh, Pura Dalem;

၅၁။ ကဟျၢၤကၤကၤကၤကၤကၤပကၤပုၤပုၤပကၤပုၤပုၤပကၤပုၤပုၤ

2). Kahyangan druwen Desa siosan ring Kahyangan Tiga, minakadi:

ပကၤပုၤပုၤပကၤပုၤပုၤပကၤပုၤပုၤပကၤပုၤပုၤပကၤပုၤပုၤ

Pura Prajapati (Abiantuwung lan Koripan), Beji Kahyangan

ပကၤပုၤပုၤပကၤပုၤပုၤပကၤပုၤပုၤပကၤပုၤပုၤပကၤပုၤပုၤ

Pura Batuaya, Pura Melanting lan Pura Rambut Sedana.

ကၢ။ ဂမၤပုၤ

na. Setra :

ဟၢ။ ဟပဉ္စမါၤကၤကၤကၤကၤကၤကၤကၤကၤကၤကၤကၤကၤ

ha. Apalebahan magenah ring Banjar Adat Abiantuwung, kaempon antuk

ကၤကၤကၤကၤကၤကၤကၤကၤကၤကၤကၤကၤကၤကၤ

Banjar Adat Abiantuwung lan Pasekan.

ကၢ။ ကလိၤပကၤပုၤပုၤပကၤပုၤပုၤပကၤပုၤပုၤပကၤပုၤပုၤ

na. Kalih palebahan magenah ring Banjar Adat Koripan kaempon antuk

ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ
jagat Kaba-Kaba nuju Den Bukit utawi Buleleng, raris nglanturang pamargi
ສາສິເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

saking jagat Buleleng nyujur lan jenek maring jagat Marga.

ນິສເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

Ring sajeroning I gusti Anglurah Kaba-Kaba Jenggala ngrabas alas
ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ
Buluh Knana (Saka: 1503), irika raris kawangun Puri ring tepi Tukad Sumi,
ສາສິເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

saha salanturnyane magingsir ngauhang riantukan nampek satru maring
ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

Dakdakan. Ring genah Puri sane riin raris kawangun Pura Nasi Dingin
ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

(saka :1520) saha dados sungungan jagat nyantos mangkin. Ring genah
ສາສິເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

sane anyar punika ngraris kawangun Puri Agung Buluh Knana (saka:1509)
ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

tur makarya palemahan Desa. Genah punika wantah aturan saking Kiyai Agung
ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

Marga mawinan raris kawastanin Abian Huhung, tur kasuen-suen dados
ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

Desa Abiantuwung, mangda ngelingang yening palemahan Desa Abiantuwung
ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

Punika aturan saking Kiyai Agung Marga pinaka Murdaning Jagat Marga.
ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

Wit pustaka:

ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

1. Pusdok Provinsi Bali

ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

2. Katalog Bapak Ketut Sudarsana

ເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາເຈດເຍສາ

3. Babad Pamancangah Puri Agung Buluh Knana

ບູລິມະສິດ

Palet 6

ບົດສຳນຳກະຊວງວັດຖຸປະສານ

Indik Panyanggran Banjar

ບຸກຄະລາກອນ

Pawos 21

- 1761 ຫຼືຍາກກະຊວງວັດຖຸປະສານຂອງສະພາບູຮານຊຸມຊົນຊາວບ້ານ
 (1) Krama Banjar ring wawengkon Desa Adat Abiantuwung patut sareng nyanggra
 ສ່ວຍສູນກະຊວງວັດຖຸປະສານຊາວບ້ານຊາວບ້ານຊາວບ້ານ
 Karya suka dukan soang-soang krama Banjar.
- 1762 ທັບກະຊວງວັດຖຸປະສານຂອງສະພາບູຮານຊຸມຊົນຊາວບ້ານ
 (2) Tatibak panyanggrane inucap ring ajeng, kasulurang manut pararem.
- 1763 ຊາວບ້ານຊາວບ້ານຊາວບ້ານສະໜັບສະໜູນກະຊວງວັດຖຸປະສານ
 (3) Soang-soang Krama Desa sane pacang nangun karya suka duka sane mabuat,
 ຍາດຍາກກະຊວງວັດຖຸປະສານ
 mangda masadok ring Prajuru.

ສະຖານະສາດສະນາ

CATURTHAS SARGAH

ສຸກິດສາດສະນາ

SUKERTA TATA AGAMA

ບູລິມະສິດ

Palet 1

ບົດສຳນຳກະຊວງວັດຖຸປະສານ

Indik Dewa Yadnya

ບຸກຄະລາກອນ

Pawos 22

- 1764 ສະຖານະສາດສະນາຂອງສະພາບູຮານຊຸມຊົນຊາວບ້ານ
 (1) Kahyangan-kahyangan panyiwian krama Desa Adat Abiantuwung, luire :
 ມາ ສະຖານະສາດສະນາຂອງສະພາບູຮານຊຸມຊົນຊາວບ້ານ
 Kahyangan Tiga: Pura Desa/Bale Agung, Pura Puseh lan Pura Dalem

ສາງບຣື້ຊຽງຍສາກສາບິຕຽບິຊາເຖິກກສິບກບູຍາ
kawentenan krama sane kaingkupin jeroning pararem.

ບາບາສິນຊຽງ

Pawos 23

171 ກິງສາວ່າສາວ່າສາບຽງຕຽງສິບິບາເຖິບຽງສາວ່າບິຍຕຽງ

(1) Ring soang-soang kahyangan inucap ring ajeng, patut kadengang pamangku.

172 ບິດຕຽງຕຽງບິຍຕຽງຕຽງເຖິກຊາກສາ

(2) Pidabdabe ngadegang Pamangku, nganutin dudonan :

ບາ ຫຼິນິສາສິເຖິກສາບິຍຕຽງ

ha. Ngwilang saking turunan utawi ngawaris ;

ສາ ຍາບຽງສາບິຍຕຽງເຖິກຊາກສາບິຍຕຽງ

na. Malantaran nyanjan utawi nuhur ring pura sane karerehang pamangku;

ສາ ຍາບຽງສາບິຍຕຽງເຖິກຊາກສາ

ca. Malantaran kapilih antuk krama Desa.

173 ສິບາສາວ່າສາວ່າສາບິຍຕຽງເຖິກຊາກສາ

(3) Sang tan kawenang kaadegang dados pamangku, luire :

ບາ ກາສາບິຍຕຽງເຖິກຊາກສາບິຍຕຽງເຖິກຊາກສາ

ha. Cedangga,luire : peceng, perot, cungh, lan sapanunggalannya ;

ສາ ສາບິຍຕຽງເຖິກຊາກສາບິຍຕຽງເຖິກຊາກສາ

na. Sapa sira ugi sane nenten kapatutang manut pararem ;

ສາ ສາບິຍຕຽງເຖິກຊາກສາບິຍຕຽງເຖິກຊາກສາ

Nandang sakit ila, ayan, buduh, miwah pinungkan sane tan keneng

ເຖິກຊາກສາ

tinamban ;

ກາ ສາບິຍຕຽງເຖິກຊາກສາບິຍຕຽງເຖິກຊາກສາ

ra. Sang maderbe parilaksana nenten becik.

131 ປຽງຕາຍສາບິຍຕຽງ

(4) Prabea kapamangkuan :

ບາ ປຽງຕາຍສາບິຍຕຽງເຖິກຊາກສາບິຍຕຽງເຖິກຊາກສາ

ha. Prabea adiksa widi utawi ngwintenang Pamangku Tri Kahyangan,

ສາບິຍຕຽງເຖິກຊາກສາບິຍຕຽງເຖິກຊາກສາ

kamedalin miwah kalaksanayang olih krama desa ;

- ခၢၤ ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
 - ca. Kawusanang olih krama, riantukan nilar sesanan pamangku.
 - ၵၢၤ ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
 - ra. Sulur ngentosin Pamangku, Panyarikan, Dasaran lan Pangerob, ၵၢၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
- katitenin ring pasangkepan/ Paruman Agung Krama Desa Adat
ဟၢၤပူၤမၤခဲၣ်ဟၢၤ
Abiantuwung.

- ၁၉၇၁ ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
- (2) Tata carane ngadengang miwah ngentosin pamangku, kasulurang manut pararem.

ပၢၤပၢၤမၤၤၤ
Pawos 27

ဟီၣ်ခိၣ် ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
Indik kasukertan kahyangan, kadudonang sakadi ring sor puniki:

- ၁၉၇၁ ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
- (1) Sane nenten kalugra ngranjing ka pura, luire:
- ဟၢၤ ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
- ha. Sang katiban cuntaka, minakadi sebel ngraga:
- ၁၉၇၁ ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
- (1) Sebel kandel ngrajaswala, salami dereng mabresih;
- ၁၉၇၁ ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
- (2) Sebel antuk ngembasang putra, salami 42 rahina, pateh ring ၵၢၤပူၤမၤခဲၣ်ဟၢၤ
- sang karuron;
- ၁၉၇၁ ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
- (3) Sebel pangantenan, sadereng mabiakala utawi makala-kalaan
- ၁၉၇၁ ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
- (4) Sebel riantukan kalayusekaran, jantos puputing sengker sane ၵၢၤပူၤမၤခဲၣ်ဟၢၤ
- kaingkupin jeroning pararem.
- ခၢၤ ၵၢၤပူၤမၤခဲၣ်ဟၢၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ နီၣ်ပူၤမၤ
- na. Makta sahananing babaktan sane sinanggeh ngletehin, manut kecap sastra

សាហ្វ្រាហ្វាតិរាវរិបរាមូមិ

kaunggahang jeroning pararem.

១៤១ ប្រាហ្មណ៍និវេទន៍សាហ្វ្រាហ្វាតិរាវរិបរាមូមិ

(6) Prade wenten kalayusekaran rikala piodalan ring kahyangan desa,

សាហ្វ្រាហ្វាតិរាវរិបរាមូមិសាហ្វ្រាហ្វាតិរាវរិបរាមូមិ

tan kengin mendem sawa rikalaning karya agung lan sakancannyane.

បរាសាស្ត្រ

Pawos 33

១៣១ រាជានុវរិបរាមូមិសាហ្វ្រាហ្វាតិរាវរិបរាមូមិ

(1) Desa Adat Abiantuwung, ngamanggehang indik cuntaka, mapagamel ring Pamutus
មហាសាស្ត្រសាហ្វ្រាហ្វាតិរាវរិបរាមូមិ

Mahasabha Parisada Hindu Dharma Indonesia.

១៣២ ទានសាស្ត្រសាហ្វ្រាហ្វាតិរាវរិបរាមូមិសាហ្វ្រាហ្វាតិរាវរិបរាមូមិ

(2) Tatacarane nyulurang kacuntakan, mapagamel kecap sastra agama, kaanutang
វិញ្ញាណសាស្ត្រសាហ្វ្រាហ្វាតិរាវរិបរាមូមិ

ring drestan desa, sane kaingkupin jeroning pararem.

១៣៣ សិវលីង្គន៍សាហ្វ្រាហ្វាតិរាវរិបរាមូមិសាហ្វ្រាហ្វាតិរាវរិបរាមូមិ

(3) Sinalih tunggil krama sane kahanan cuntaka, yan durung utas, tan kalugra
កាសិវលីង្គន៍សាហ្វ្រាហ្វាតិរាវរិបរាមូមិ

nyarubin genah suci druen desa miwah druen soang-soang krama.

១៣៤ សិវលីង្គន៍សាហ្វ្រាហ្វាតិរាវរិបរាមូមិ

(4) Sang mamurug, patut keni dewa danda, manut pararem.

១៣៥ សិវលីង្គន៍សាហ្វ្រាហ្វាតិរាវរិបរាមូមិសាហ្វ្រាហ្វាតិរាវរិបរាមូមិ

(5) Sengker utas cuntaka manut kawentenannya, kasulurang sakadi ring sor puniki:

ហា សាហ្វ្រាហ្វាតិរាវរិបរាមូមិសាហ្វ្រាហ្វាតិរាវរិបរាមូមិ

ha. Kalayusekaran, cuntakannya kaanutang ring drestan desa miwah sastra
សាហ្វ្រាហ្វាតិរាវរិបរាមូមិ
dresta, kasulurang manut pararem;

នា ព្រាហ្មណ៍និវេទន៍សាហ្វ្រាហ្វាតិរាវរិបរាមូមិ

na. Ngrajaswala, cuntakannya tigang rahina ngawit saking ngrajaswala, utawi
សាលាមិសាហ្វ្រាហ្វាតិរាវរិបរាមូមិ
salamin ngrajaswala;

- ឃ។ មមិព្រាពលំ។សូត្រសាត្រព្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា
- la. Mamitra ngalang, cuntakannya ngantos katiwakin upakara/upacara
បញ្ចេញសាវាសាត្រា។
pabiakawonan;
- ឃ។ មេសាមេសាមិ។សូត្រសាត្រព្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា
- ma. Sad atatayi, cuntakannya ngantos sampun mrayascitta sikian miwah
ក្រឹត្យសមិក្ខបស្តង់។
ngesehin prawretti.

១៤។ សូត្រសាត្រព្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា

(6) Cuntaka kalayusekaran/kapademan :

ហ។ សាបិក្ខិមិ។សូត្រសាត្រ

ha. Kapendem, cuntakannya :

១៧។ សូត្រសាត្រព្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា

(1) Cuntaka ka Banjar, arahina ngawit saking wusan mendem, ngantos
សាមេស្តប្រាយស្តង់។
sampun maprayascita.

១៨។ សូត្រសាត្រព្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា

(2) Kulawargannya sajeroning pakarangan manut pararem.

គ។ សាហាវ្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា

na. Kaabenang, cuntakannya :

១៧។ សូត្រសាត្រព្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា

(1) Cuntaka ka Banjar , manut dresta sane kapikukuhin antuk pararem;

១៨។ សូត្រសាត្រព្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា

(2) Cuntakan sang nyambut karya pitra yadnya, manut dresta sane
សាហាវ្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា
kapikukuh antuk pararem.

១៧។ សំសាត្រព្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា

(7) Sang katiban cuntaka, luire :

ហ។ សាហាវ្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា

ha. Kalayusekaran, sane cuntaka :

១៧។ សំសាត្រព្យាត្រាស្តង់មនិក្ខបសាវាវ្យុបសាវា

(1) Sang kalayusekaran;

ເຂດຍີ່ປຸ່ນຊຸມຖຽນ

agama miwah drestan Desa.

1371 ບບຽມສາຕາທາສາສິນສາສຸນຸກິຍາຊຸມຖຽນ

(2) Papatusan pangabenan, kasulurang manut pararem.

1371 ບຕິຕຸກສິກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນ

(3) Pangingune ring Krama Desa, kasulurang manut pararem.

ບຕູຢາ 131

Palet 4

ບິດິສາສຸນຸກິຍາຊຸມຖຽນ

Indik ManusaYadnya

ບາບາສິ 135

Pawos 35

1371 ສຸຍາທາຍິສສາສິກິຍາຊຸມຖຽນເຂດຍີ່ປຸ່ນຊຸມຖຽນບບຽມສາຕາທາສາສິນສາສຸນຸກິຍາຊຸມຖຽນ

(1) Krama Desa minakadi krama Desa Adat, patut sareng nyanggra miwah nitenin yan
ກຸບຸຣິສາສິກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນ
wenten sinalih tunggil krama nglaksanayang upacara manusa yadnya sane
ຍຕູຢາ

mabuat.

1371 ທາຕາສາບາບາສິກິຍາຊຸມຖຽນບຕິສາສຸນຸກິຍາຊຸມຖຽນ

(2) Tata cara panyanggra inucap ring ajeng kasulurang manut pararem

1371 ສິບສິກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນຍຕູຢາ

(3) Sang pacang nglaksanayang upacara manusa yadnya sane mabuat mangda
ຍສາສາສິປຸຣຸງ

masadok ring Prajuru.

1371 ຍາສາສຸນຸກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນ

(4) Manusa Yadnya inggih punika upacara-upacara dharmaning kahuripan manusa,
ຕຕິຍາສິບສິກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນສາສຸນຸກິຍາຊຸມຖຽນ
ngawit saking patemoning kama bang lan kama petak sajeroning garbha, ngantos
ສາສາສິປຸຣຸງ

kalayusekaran riwekas.

ສາ ຍາມສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນກຳລັງກຳລັງ

ca. Malantaran nyentana utawi nyentana nyeburin

ກາ ຍາມສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນກຳລັງ

ra. Malantaran pawiwahan pada gelahang.

121 ບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

(3) Indik pawiwahan, Desa Adat Abiantuwung ngamanggehang Undang-Undang

ຍິບຮຸ້ນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

miwah Peraturan Pemerintah, sane ngindikang pawiwahan mapagamel

ສິບສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

kecap sastra agama tur kanutang ring drestan desa.

131 ສິບສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

(4) Sinalih tunggil krama sane pacang nglaksanayang upacara Pawiwahan, mangda

ຍາມສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

masadok ring prajuru.

141 ບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

(5) Pawiwahan sane kamanggehan ring Desa Adat Abiantuwung:

ທາ ບາງສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

ha. Patut kategepin antuk Tri Upasaksi inggih punika: manusa saksi,

ທຸກຸ່ມສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

Bhuta saksi miwah dewa saksi nganutin Agama

ກາ ຍາມສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

na. Manusa saksi minakadi prajuru Banjar/Desa Adat miwah prajuru

ສິບສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

Dinas, sane nglantur nglikitayang pawiwahne punika,

ສາ ບາງສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

ca. Taler patut kategepin antuk penyaksi saking krama .

151 ສາມຮຸ້ນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

(6) Saluwir prabeya panyaksi, kamedalang olih sang mawiwaha, manut dudonan

ສາມຮຸ້ນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

Sakadi ring sor puniki:

ທາ ບາງສູນກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມບໍ່ມີກຳລັງສູນທຸກຸ່ມ

ha. Panyaksi ka Banjar;

- ၈၂ ပကာရခိရဂုဏဇာဏဂါ
- na. Panyaksi ka Desa Adat,
- ၈၂ ပကာရခိရဂုဏဇာဏဗြဲပုဗ္ဗဗျာဏိရမါ
- ca. Panyaksi ring prajuru Desa Adat miwah prajuru dinas,
- ၈၂ ပရိတမ္ပိရိရပပိဗဟာရဂုဏဂါပရိတမ္ပိရိပုဗ္ဗဗျာဏိရမါ
- ra. Panebas ilikita pawiwahan sane, ageng alitipun nganutin pararem
 ဝိပဗုဗပဗြဲရဂုဏဇာဏိ
 miwah pamastikan sang ngawawenang

၂၃၂ ပပိဗဟာရဂုဏဇာဏဗြဲရမါ

(7) Pawiwahan sane nenten kadadosang :

- ၈၂ ဝိမိရဂုဏဇာဏဗြဲပုဗ္ဗဗျာဏိရမါ
- ha. Ring sameton sodet miwah kuwalon;
- ၈၂ ဝိမိရဂုဏဇာဏဗြဲပုဗ္ဗဗျာဏိရမါ
- na. Ring meme bapa rupaka miwah kuwalon,
- ၈၂ ဝိမိရဂုဏဇာဏဗြဲပုဗ္ဗဗျာဏိရမါ
- ca. Ring rerama dinyama lanang istri, miwah sane lianan, manut lelintih
 ပပိဗဟာရဂုဏဇာဏဗြဲပုဗ္ဗဗျာဏိရမါ
 paiketan pakulawargan kenceng ngunggahan lan nedunang.
- ၈၂ ဝိမိရဂုဏဇာဏဗြဲပုဗ္ဗဗျာဏိရမါ
- ra. Ten dados masanding antuk brana, sanjata lan sakancannya manut
 မာရဇာဏဗြဲပုဗ္ဗဗျာဏိရမါ
 sakadi daging Mahasabha Parisada Hindu Dharma.

ပဟာရခိရဂုဏဇာဏဗြဲ

Pawos 39

၂၃၂ ပပိဗဟာရဂုဏဇာဏဗြဲပုဗ္ဗဗျာဏိရမါ

(1) Tata cara pawiwahan ring Desa Adat Abiantuwung nganutin dudonan:

- ၈၂ ရပပိဗဟာရဂုဏဇာဏဗြဲပုဗ္ဗဗျာဏိရမါ
- ha. Kulawargan sang pacang kapawarandang, pinih rihin patut masadok ring
 ပုဗ္ဗဗျာဏိရမါ
 Prajuru Desa Adat;
- ၈၂ ပုဗ္ဗဗျာဏိရမါ
- na. Prajuru patut maritatas, napike pawiwahanne sane pacang kamargiang

សាយុត្តន្ត ទំព័រ ៣៧២ ក្របដី បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន
sampun nganutin pidabdab pawiwahan utawi durung, yening durung
បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន
anut, prajuru patut nibakang tuntunan, kandugi pamargin pawiwahane
បាវិហាន បាវិហាន បាវិហាន
prasida becik tur lantur.

១២១ បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

(2) Pamargin papadikan kadudonang sakadi ring sor:

១២១ បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

ha. Pasuakan papadikan, kamargiang jantos ping tiga, sowing-sowang
បាវិហាន បាវិហាន បាវិហាន

malarapan antuk:

១២១ បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

(1) Kapratama, malarapan antuk canang,

១២១ បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

(2) Kaping kalih, nglanturang babawosan

១២១ បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

(3) Kaping tiga, malarapan tipat abantal, pinaka cihna pasuakan
បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

Papadikanne sampun puput.

១៣១ បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

(4) Sajawaning dudonan sakadi ring ajeng, taler nganutin desa kala patra.

១៣១ បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

na. Sasampun pasuakan papadikane puput, wadone raris kairing budal

បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

kapaumahan lanange, nuli katiwakin pabiakala lan upacara

បាវិហាន បាវិហាន បាវិហាន

pawiwahan;

១៣១ បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

ca. Mangda pangambile tumus sekala niskala, ring subha dewasa sane

បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន បាវិហាន

sampun kacumponin, kulawarga purusa raris mamitang wadone ring

សញ្ញា/បឋមរាជ្យណាមាតាមណេរាត្រូតាវិទេហិ
sanggah/pamrajan pradhane, majalaran antuk pejati.

១២១ យនបាវិវាហនេមាលាន់តាន់រូរូតាវិទេហិ/ប្រតិបត្តិ/ប្រតិបត្តិ/ប្រតិបត្តិ/ប្រតិបត្តិ

(3) Yan pawiwahane malantaran antuk ngorod/ngrangkat/ngunggahin/ngrenanin,
បឋមរាជ្យណាមាតាមណេរាត្រូតាវិទេហិ

Patut kadudonang sakadi ring sor:

ហា បុរាមត្រូតាមណេរាត្រូតាវិទេហិមណេរាត្រូតាវិទេហិ

ha. Reraman lanange patut ngawetenang pejati malantaran duta, sakirang-
តិរាង ២ (kalih) ទិរិ

kirangnya 2 (kalih) diri;

តា ព័ន្ធបាតាមណេរាត្រូតាវិទេហិមណេរាត្រូតាវិទេហិ

na. Genah antene tan kengin ring paumahan lanange, sadurunge katiwakin
រូបសាបាយសាបាយ

upacara pabiakala;

១៣១ ប័ណេរាត្រូតាមណេរាត្រូតាវិទេហិមណេរាត្រូតាវិទេហិ

ca. Pejatine patut kadulurin antuk panglukuan, mapurwaka antuk nglungsur
ពិប្រាមណេរាត្រូតាមណេរាត្រូតាវិទេហិមណេរាត្រូតាវិទេហិ
geng rena sinampura ring reraman dane, sinambi nunas gagalangan
មណេរាត្រូតាមណេរាត្រូតាវិទេហិ

malih pidan babawose pacang kalanturang,

១៣១ មណេរាត្រូតាមណេរាត្រូតាវិទេហិមណេរាត្រូតាវិទេហិ

ra. Munggwing daging pabligbag babawose salanturnya, mastikayang
មណេរាត្រូតាមណេរាត្រូតាវិទេហិមណេរាត្រូតាវិទេហិ
tatibak palemang reraman daane, ring reraman lanange, miwah migumang
មណេរាត្រូតាមណេរាត្រូតាវិទេហិ

dewasa pawiwahanne kapungkur.

១៣១ មណេរាត្រូតាមណេរាត្រូតាវិទេហិមណេរាត្រូតាវិទេហិ

(4) Anak istri sane kajejerang dados sentana rajeg:

ហា មណេរាត្រូតាមណេរាត្រូតាវិទេហិមណេរាត្រូតាវិទេហិ

ha. Kapatutang ngidih anak lanang, sane kabawos pawiwahan kaceburin,

តា មណេរាត្រូតាមណេរាត្រូតាវិទេហិមណេរាត្រូតាវិទេហិ

na. Sasampun pamargin paperasne puput, sang kalih nuli katiwakin

ປູນສາກບວບິບາບາຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາ
upacara pawiwahan sakadi patutipun

ສາ ສາກບວບິບາບາຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາ

ca. Sane istri sinanggeh sentana rajeg utawi purusa,

ກາ ສາກບວບິບາບາຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາ

ra. Sane lanang sinanggeh sentana nyeburin utawi pradhana.

ບາບຸເຮຸ້ເຮຸ້

Palet 2

ບິບາບາຮຽນາຄາຂີບເຮຸ້ເຮຸ້

Indik Nyapihan

ບາບາສິນາ

Pawos 40

1 ກາ ປູນາຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາຄາຂີບເຮຸ້ເຮຸ້ປູນາ

(1) Prajuru desa minakadi Prajuru Banjar Adat,wenang sareng mawosan miwah
ສິ່ງເຮຸ້ເຮຸ້ຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາຄາຂີບເຮຸ້ເຮຸ້ປູນາ
nitenin yan wenten sinalih tunggil krama sane mapikarsa pacang palas marabi,
ບາບາຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາຄາຂີບເຮຸ້ເຮຸ້ປູນາ
mangda nenten kadurusan dados nyapihan.

1 ຮຽນາ ບາບາຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາຄາຂີບເຮຸ້ເຮຸ້ປູນາ

(2) Yan karma inucap kukuh ring pikarsannyane, Desa minakadi Desa Adat,
ບາບາຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາຄາຂີບເຮຸ້ເຮຸ້ປູນາ
nenten sumakuta ring pamarginnya.

1 ຮຽນາ ສາກບວບິບາບາຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາຄາຂີບເຮຸ້ເຮຸ້ປູນາ

(3) Saderenge pastika polih pamutus saking sang ngawawenang minakadi sang
ບາບາຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາຄາຂີບເຮຸ້ເຮຸ້ປູນາ
Rumawos(Pengadilan Negeri),Krama inucap manggeh keni tategenan krama
ສາກບວບິບາບາຮຽນາຄາຂີບເຮຸ້ເຮຸ້ປູນາ
sekadi nguni.

ນີ້ໂລກິນິບາເລີ(ຂະນະທຸກທຸກເລຂະນະ) ມາສິກິນິກຸກບາເລີ
ring Kelihan Adat lan Bandesa Adat, sakirang-kirangnya asasih
ສາກຸກກິບຍິກສາສິ

sadereng pamerasan.

121 ຕາກຸລຸທະເລຂະນະກິນິບາເລີສິບິຂາຕາກຸລຸທະເລຂະນະສິບິກບາເລີກຸຍາຍາສິນິ

(3) Bendesa Adat raris nyiarang ring sawidangan Desa, sapasira ugi rumasa tan lila
ຍາຕຸຍສາກຸກກິນິບາເລີ(ຂະນະ) ຍາສິກິນິກຸກບາເລີກຸຍາຍາສິນິ
mangda masadok ring Bandesa Adat,masenger kalih wuku sadurung pamerasan.

131 ພາສຸກກິນິບາເລີບຍິກສາສິສາກຸກກິນິບາເລີ(ຂະນະ) ສາກຸກກິນິບາເລີກຸຍາຍາສິນິ

(4) Yan sulur pamargin pamerasan sampun gantar nenten wenten sane mialangin,
ປຸງກຸກກິນິບາເລີ(ຂະນະ) ສາກຸກກິນິບາເລີກຸຍາຍາສິນິ
prajuru raris maweh tatibak babawos miwah pamutus,sane nepek ring catur
ສາກຸກກິນິບາເລີ(ຂະນະ) ສາກຸກກິນິບາເລີກຸຍາຍາສິນິ
dresta,pararem miwah uger-uger jagat.

141 ສຸກກິນິບາເລີສາກຸກກິນິບາເລີ(ຂະນະ) ສາກຸກກິນິບາເລີກຸຍາຍາສິນິ

(5) Sulur pamerasan sane tan manut ring kecape ring ajeng,wenang kaandegang olih
ປຸງກຸກກິນິບາເລີ(ຂະນະ) ສາກຸກກິນິບາເລີກຸຍາຍາສິນິ
prajuru,kadulurin tatibak tuntunan mangda sang pacang meras mawali ngilikang.
ຕາກຸກກິນິບາເລີ(ຂະນະ) ສາກຸກກິນິບາເລີກຸຍາຍາສິນິ
babawos tur muntasang wicarannya sajeroning pakulawargan.

ບາບາສິນິ 321

Pawos 43

141 ບຍິກສາສິສາກຸກກິນິບາເລີ(ຂະນະ) ສາກຸກກິນິບາເລີກຸຍາຍາສິນິ

(1) Pamerasan sane sinanggeh patut tur sah,kacihnayang antuk:
ບາ ບິບິບິສາບຍິກສາສິ

ha. Widi widhana pamerasan

ສາ ສາສາສິກິບາເລີປຸງກຸກກິນິບາເລີ(ຂະນະ) ສາກຸກກິນິບາເລີກຸຍາຍາສິນິ

na. Kasaksi olih Prajuru Desa Adat miwah Desa Dinas.

ສາ ສາສາສິກິນິບາເລີ(ຂະນະ) ສາກຸກກິນິບາເລີກຸຍາຍາສິນິ

ca. Kasiarang ring wawengkon Desa Adat Abiantuwung,saha kategepin
ບາສາສິກິນິບາເລີ(ຂະນະ) ສາກຸກກິນິບາເລີກຸຍາຍາສິນິ

antuk likita sane pastika.

១៣១ ដំបង្កើតនិមន្តបកាតស្តាររាមហាប្យាតយមនុស្សមាណស្យមិ
 (4) Sang patut keni pamidanda panyangaskara saha prabea manut pararem, marep
 រឹបបញ្ជូនគ្រាវតនាវ្យាហនិវ្យមិវារ៖

ring wawangunan sane karubuhan, luire :

ហា ដំបង្កើតនិមន្តបកាតស្តាររាមហាប្យាតយមនុស្សមាណស្យមិ
 ha. Sang nruwenang wit papayonan sane sinanggeh mayanin, prade pungk
 បដិដំបង្កើតនិមន្តបកាតស្តាររាមហាប្យាតយមនុស្សមាណស្យមិ

padidi tur ngrubuhin wawangunan krama toisan

នា ដំបង្កើតនិមន្តបកាតស្តាររាមហាប្យាតយមនុស្សមាណស្យមិ
 na. Sang notor, monggol utawi ngrebah taru, tur ngrubuhin wawangunan
 គ្រាវតនាវ្យាហនិវ្យមិវារ៖

krama tiosan.

១៣២ គ្រាវតនាវ្យាហនិវ្យមិវារ៖
 (5) Krama Desa patut ngamanggehan kawredian tanem tuwuh sane ngawinang

រាមហាប្យាតយមនុស្សមាណស្យមិវារ៖
 desane asri tur lestari sane kawastanin Bhutahita, sane matesges kalestarian
 រាមហាប្យាតយមនុស្សមាណស្យមិវារ៖

lingkungan hidup.

១៤១ ដំបង្កើតនិមន្តបកាតស្តាររាមហាប្យាតយមនុស្សមាណស្យមិ
 (6) Sinalih tunggil krama sane pacing ngrebah papayonan minakadi tanem tuwuh

រាមហាប្យាតយមនុស្សមាណស្យមិវារ៖
 sane ngawinang desane asri tur lestari, patut masadok tur nunas lalugrahan ring
 ប្រទេសរាមហាប្យាតយមនុស្សមាណស្យមិវារ៖

prajuru Desa Adat.

ບູຮານີ 131
Palet 4
ບໍລິເວນບຸນຕາລີ
Indik Wewalungan
ບາບາມີ 1351
Pawos 49

131 ສາຮານກຳມະກຳທຳມະດາຂອງບາບາມີ ຕາມຄຳສັ່ງຂອງສາທາລະນະສະພາ
(1) Sahanan warga désa sané miara wawalungan : bawi, banteng lan sakancan punika,
ຍາມພາກສ່ວນທີ່ຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງ
mangda sayaga nitenin negul minakadi nglogor wawalungannya, mangda nenten
ຕຽມສູນກຳມະກຳທີ່ບໍ່ຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງ
ngrusak karang utawi pabianan krama tiosan, bilih-bilih jantos ngranjing
ຜູ້ທີ່ບໍ່ຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງ
ngletehin kahyangan.

132 ບາບາມີຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງ
(2) Prade wénten wawalungan malumbar utawi ngeleb tur ngrusak karang utawi
ບາບາມີຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງ
pabianan krama sewosan, risampune kawara taler nenten wenten uthsahan
ສິ່ງທີ່ບໍ່ຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງ
sang nruwénang, yan wawalungan punika malih ngusak karang utawi pabianan
ຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງ
krama sewosan, wawalungan punika kengin kataban, tur sang nruwenang wenang
ສາທາລະນະສະພາສາທາລະນະສະພາສາທາລະນະສະພາສາທາລະນະສະພາສາທາລະນະສະພາ
katibakin dandangwaliang panukun wit tatanduran sane karusak, saha nahur
ບາບາມີຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງ
panebas papiaran tatabanan, manut panglkian prajuru desa/banjar
ຂາດຮາງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງ

Adat.

133 ບາບາມີຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງຮຽນຮ້າງ
(3) Prade wenten wawalungan ngranjing jantos ngletehin genah suci, minakadi
ສາທາລະນະສະພາສາທາລະນະສະພາສາທາລະນະສະພາສາທາລະນະສະພາສາທາລະນະສະພາ
kahyangan, pamrajan lan sakancan punika, risampune kaparitas antuk

បមហាយុវត្តតមន្ត្រីសប្បុរសពេលមកតាបិស្សន្ត្រ្យហត្ថន្ត្រ្យម្យា ឲ្យដំ
 pamahayun desa manut kecap sastra agama sane kapikukuhin antuk krama, tur sang
 ប្រើឲ្យទឹកដាយ្យតាឲ្យវិសិបបិសិស្ត
 Ngwetuang jiwabhaya, katur ring sang ngawawenang.

បុរាណាទ្រព្យ

Pawos 51

- ១៧៧ ដំណើរឲ្យកុំឱ្យមនុស្សមកកុំបិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 (1) Sinalih tunggil krama sane manggihin prachihna pastika wentene arthabhaya
 រតាមលិកាត្រីបទឲ្យកុំបិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 (kamalingan), patut digelis nepak kulkul tengeran pamitulung manut pawos 15
 ប្រើប្រាស់បុរាណាទ្រព្យ ១៧៧ ដំណើរលិកាត្រីបទឲ្យកុំបិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 (3) utawi pawos 16 (1), sang kamalingan patut digelis atur supeksa ring
 ប្រើប្រាស់ដំណើរលិកាត្រីបទឲ្យកុំបិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 prajuru sang kacihnang ngamaling katur ring sang ngawawenang maweweh
 មនុស្សមកកុំបិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 malih patut keni danda lan artha danda manut pararem yan ipun ngamaling
 ការប្រើប្រាស់ដំណើរលិកាត្រីបទឲ្យកុំបិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 barang druwen desa sane sinanggeh suci.
- ១៧៨ រុក្ខមនុស្សគុណនៃដាយ
 (2) Soang-soang krama desa tan kapatutang mapailon ring dusta sang kacihnang
 មនុស្សមកកុំបិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 mapailon ring dusta patut katibakin danda kadi dandaning maling sane
 តាមលិកាត្រីបទឲ្យកុំបិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 kasulurang manut pararem.
- ១៧៩ បិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 (3) Indik ngrereh reramon minakadi daun kelapa, ron, miwah sane sewosan ring
 ប្រើប្រាស់បុរាណាទ្រព្យ ១៧៩ បិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 Pabyan krama tiyosan ring kanjekang suwung, kasulurang manut pararem.
- ១៨០ បិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 (4) Indik ngranjingin pakubon utawi pakarangan krama sewosan rikala suwung
 មនុស្សមកកុំបិស្សន្ត្រ្យសិប្បបង្កើតរុក្ខមនុស្សគុណនៃដាយ
 mawastu raris sang madrebe pakubon utawi pakarangan punika kaicalan

ហាយហាវត្តតាតាហាយហាវត្តតាបង្កៀវិវាតាបធម៌ទាម

ayahan Desa karang ayahannya kawaliang ring Desa Adat.

131 បឋិយដ្ឋានសុភវត្តតាទិបតិបទ្យាស័ដិប្រិមត្រុសិបិបតិ

(4) Pamidanda sane katiwakang patut masor singgih manut kasisipan.

131 ទិវត្រុសិបិបតិបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

(5) Jinah utawi artha brana pamidanda, ngranjing dados druwen Desa/Banjar Adat.

ហាវត្តសិវ្យា

Pawos 54

131 គ្រូមសុភវត្តតាទិវត្រុសិបិបតិបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

(1) Krama sane langkungan ring tigang paruman nglantur nenten naur paturunan
ឋិបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

miwah dandan wenang karampag

131 ទិវត្រុសិបិបតិបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

(2) Tetibak pangrampagan nganutin tata cara ring sor puniki :

ហា តាវត្តតាធម៌ទាមហាវត្តតាធម៌ទាមបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

ha. Kalaksanayang olih prajuru,kasarengin antuk krama pinih akeh tigang
ទិវត្រុសិបិបតិបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

diri, maka saksi

តា ដិបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

na. Sang ngrampag patut madarsana rikala ngambil barang utawi nyawenin,
ទិវត្រុសិបិបតិបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

tanem tuwuh,sane ageng pangargannyane manut ring utang sang karampag

នា ប្រុជ្ជបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

ca. Prajuru patut miteketang mangda barang-barang sane karampag punika
ទិវត្រុសិបិបតិបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

digelis katebus masengker awuku tur ring rahinane kaping 36

បឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

pacang kalelang utawi kaadol ring ajeng krama Desa Adat.

រា ហាវត្តតាធម៌ទាមហាវត្តតាធម៌ទាម

ra. Tan kengin ngrampag salueiwing barang sane patut inggilang manut sastra
ធម៌ទាមបឋិយដ្ឋានសុភវត្តតា/បាវត្តតាធម៌ទាម

Agama miwah mademang pangupa jiwana sang karampag.

ឧប្បត្តិសម្បត្តិ
ASTAMAS SARGAH
ក្របខ័ណ្ឌប្រតិបត្តិការ
NGUWAH-UWUHIN AWIG-AWIG
បទប្បញ្ញត្តិ ១៤៧
Pawos 56

១៧៧ ក្របខ័ណ្ឌប្រតិបត្តិការប្រតិបត្តិការធម្មតាស្រុកស្រុក បន្តបន្ទាប់បន្ត
(1) Nguwah uwuhin awig-awig Desa Adat puniki, wantah kengin
គោលការណ៍ប្រតិបត្តិការធម្មតាស្រុកស្រុក
kalaksanayang antuk Paruman Krama Desa.

១៧៨ បន្ទាប់បន្ទាប់បន្តបន្ទាប់បន្តបន្ទាប់បន្តបន្ទាប់បន្ត
(2) Pakarsane nguwah-nguwahin puniki, mangda wit saking pakarsan Krama Desa
យោងតាមគោលការណ៍ប្រតិបត្តិការធម្មតាស្រុកស្រុក
yadiastun kamedalang antuk sinalih tunggil Prajuru, utawi sinarengan.

បទប្បញ្ញត្តិ ១៤៨
Pawos 57

១៧៩ គោលការណ៍ប្រតិបត្តិការធម្មតាស្រុកស្រុក បន្តបន្ទាប់បន្តបន្ទាប់បន្ត
(1) Sakaluring indika sane sampun wenten sadereng awig-awig puniki kasurat
បញ្ជាក់ការងារប្រតិបត្តិការធម្មតាស្រុកស្រុក
mangda kaanutang ring sadaging awig-awig puniki.

១៨០ គោលការណ៍ប្រតិបត្តិការធម្មតាស្រុកស្រុក បន្តបន្ទាប់បន្តបន្ទាប់បន្ត
(2) Sakaluring sane durung kasurat sajeroning awig-awig puniki, menawi kangkat
ការងារប្រតិបត្តិការធម្មតាស្រុកស្រុក បន្តបន្ទាប់បន្តបន្ទាប់បន្ត
kaanggen mitegepin awig-awig puniki, pacang kasurat jeroning pararem.

១៨១ គោលការណ៍ប្រតិបត្តិការធម្មតាស្រុកស្រុក បន្តបន្ទាប់បន្តបន្ទាប់បន្ត
(3) Sahanan pararem/pasuara ring soang-soang banjar, nenten kadadosang
គ្រួសារប្រតិបត្តិការធម្មតាស្រុកស្រុក បន្តបន្ទាប់បន្តបន្ទាប់បន្ត
nungkasin awig-awig, pararem/pasuara Desa Adat.

១៨២ គោលការណ៍ប្រតិបត្តិការធម្មតាស្រុកស្រុក បន្តបន្ទាប់បន្តបន្ទាប់បន្ត
(4) Pararem/pasuara soang-soang Banjar, patut kawikanin olih Bandesa Adat.

ក្រុមប្រឹក្សាភិបាល៖

Luwir sang nglinggatanin :

ក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង

1) . Bendesa Adat Abiantuwung,

ហិក្វន្តិមាធានាសិក្សា

I Gusti Made Darma, ST

ក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង

2) . Kelihan Banjar Adat Abiantuwung,



ហិក្វន្តិមាធានា

I Wayan Antara

ក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង

3) . Kelihan Banjar Adat



ហិក្វន្តិមាធានា

I Nengah Tani Arnawa

ក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង

4) . Kelihan Banjar Adat Koripan,

ហិក្វន្តិមាធានា

I Gst. Kt. Widiana, SE

ក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង

5) . Kelihan Banjar Adat

ហិក្វន្តិមាធានា

Tanjung Bukak,




ហិក្វន្តិមាធានា

I Gusti Made Sunartha

ဗြဟ္မစိမ္မိတ
LEPIHAN II

ပိတောက်တိုင်းဒေသကြီး

PETA WEWIDANGAN DESA ADAT ABIANTUWUNG



ធួបិហាភិវ្រា
LEPIHAN III

ប្រប់ទោគាបករ្យាទោភិវ្រាបិវិវ្រាធួបិហាភិវ្រា
PRAWARTAKA PANYURATAN AWIG- AWIG DÉSA ADAT ABIANTUWUNG

- ហា បឡូត្យាភិវ្រា : ៗភាវ្រាធួបិហាភិវ្រា
ha. Pamucuk : Drs. I Gst. Agung Gede Susila
ហិវ្រាធួបិហាភិវ្រា
I Gusti Made Darma, ST.
- ភា បាតាជូ : ហិវ្រាធួបិហាភិវ្រា
na. Patajuh : I Gusti Ketut Widiana, SE
- សា បាយារិកាភិវ្រា : ហិវ្រាធួបិហាភិវ្រា
ca. Panyarikan : I Putu Sumerta
- សា បិហិវ្រា : ហិវ្រាធួបិហាភិវ្រា
ra. Petengen : I Wayan Sudana, SH
- ហា វិវ្រា :
ra. Widang Parhyangan :
១៧១ ហិវ្រាធួបិហាភិវ្រា
(1) : I Gusti Made Susila
- ១៧២ ហិវ្រាធួបិហាភិវ្រា
(2) : I Nengah Tani Arnawa
- ១៧៣ ហិវ្រាធួបិហាភិវ្រា
(3) : I Made Mawa
- ១៧៤ ហិវ្រាធួបិហាភិវ្រា
(3) : Ida Bagus Alit
- ១៧៥ ហិវ្រាធួបិហាភិវ្រា
(4) : Drs. I Gst. Agung Alit Adiatmika
- ១៧៦ ហិវ្រាធួបិហាភិវ្រា
(5) : I Nyoman Sudarta
- ១៧៧ ហិវ្រាធួបិហាភិវ្រា
(6) : Guru Semada
- ១៧៨ ហិវ្រាធួបិហាភិវ្រា
(8) : I Nyoman Jebug

- ១២១ ៖ ហិរុកាវយាស្យស្យប័យ ។
- (3) : I Nyoman Suparma
- ១៣១ ៖ ហិរុយាយាស្យប័យ ។
- (4) : I Wayan Patrem
- ១៣១ ៖ ហិរុត្រីហ្វាស្យស្យប័យ ។
- (5) : I Ketut Suparta
- ១៤១ ៖ ហិរុត្រីហ្វាស្យស្យប័យ ។
- (6) : I Gede Merta Suteja
- ១៧១ ៖ ហិរុយាយាស្យស្យប័យ ។
- (7) : Dewa Made Karti
- ១៥១ ៖ ហិរុត្រីហ្វាស្យស្យប័យ ។
- (8) : I Gusti Ketut Salit Surata
- ១៧១ ៖ ហិរុយាយាស្យស្យប័យ ។
- (9) : I Putu Astika